

ការដក់បារីនិងការមានផ្ទៃពោះ

ការដក់បារីមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកដក់បារីអំឡុងពេលមានផ្ទៃពោះ វាក៏អាចក្រក់សម្រាប់សុខភាពកូនផងដែរ។ វាអាចបង្កបញ្ហាសុខភាពដូចជា៖

- ✓ កូនសម្រាលមិនគ្រប់គ្រាន់
- ✓ ពិការភាពពីកំណើត
- ✓ កំណើតមិនគ្រប់ខែ
- ✓ ការរលូតកូន

ការដក់បារីក៏អាចបណ្តាលឱ្យកើតជំងឺអញ្ចាញធ្មេញផងដែរ។ ការស្រាវជ្រាវបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលមានជំងឺអញ្ចាញធ្មេញមានហានិភ័យខ្ពស់នៃទារកដែលកើតមកលឿនពេក ឬកូនពេក។ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ អ្នកអាចមានការកើនឡើងហានិភ័យនៃជំងឺអញ្ចាញធ្មេញស្រាប់ហើយ។

ប្រសិនបើអ្នកមានផ្ទៃពោះ ហើយឈប់ដក់បារី វាអាចជួយអ្នកជៀសវាងឬកាត់បន្ថយបញ្ហាសុខភាពបាន។ វាក៏អាចធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់អ្នក និងកូនរបស់អ្នកផងដែរ។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីរបៀបដែលអ្នកអាចឈប់ដក់បារីនិងធ្វើឱ្យកូនរបស់អ្នកមានជីវិតមួយដែលមានសុខភាពល្អ។



ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកគ្រូពេទ្យធ្មេញ ឬមានសំណួរអំពីអត្ថប្រយោជន៍សុខភាពរបស់អ្នក សូមចូលមើលគេហទំព័រ www.hndental.com។ ឬទូរសព្ទទៅ

- ផ្នែកសមាជិក**ខោនធី** Los Angeles៖ 1-844-233-4522
- ផ្នែកសមាជិក**ខោនធី** Sacramento៖ 1-833-493-0428

ម៉ោង៖ ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច PT

សម្រាប់អ្នកប្រើ TDD/TTY គួរចុចទៅលេខ 1-800-466-7566។

ប្រភព និងគេហទំព័រ៖

5th Edition Handbook of Pediatric Dentistry។ American Academy of Pediatric Dentistry (AAPD), www.aapd.org។

ព័ត៌មាននេះមិនមានគោលបំណងដើម្បីជំនួសការថែទាំវេជ្ជសាស្ត្រទេ ឬការថែទាំសុខភាពធ្មេញនោះទេ។ សូមធ្វើតាមការណែនាំរបស់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជានិច្ច។

Health Net Community Solutions, Inc. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Health Net, LLC និង Centene Corporation។ Health Net គឺជាសញ្ញាសេវាចុះបញ្ជីរបស់ Health Net, LLC ។ រក្សាសិទ្ធិគ្រប់យ៉ាង។

FLY1955659DH01w (9/25)